



ព្រះរាជាណាចក្រកម្ពុជា

ក្រសួងសេដ្ឋកិច្ច និង ធម្មតភ្នែក
លេខ.៩៨៩.....សហ.....

ପ୍ରକାଶକ

ସେବା

ក្រសួងបច្ចេកទេស

ឧបតាមការបង្កើត និងបង្កើតនិងបង្កើតនិងបង្កើត និងបង្កើតនិងបង្កើត

- បានយើង្ហានដូចមួយនៃព្រះរាជាណាចក្រកម្ពុជា
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/៩២៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការពេងតាំង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៩១៩/០៩២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព័ន្ធផ្លូវការ នៃគណៈរដ្ឋមន្ត្រី
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៩២០/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៩២១/០៩២ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីប្រព័ន្ធផ្លូវការ និងការណែនាំ:
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៩២២/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីសារពើពេទ្យ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៣០៣/០៩០ ចុះថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើប្រាស់សាធារណកម្មច្បាប់ នៃប្រព័ន្ធផ្លូវការ និងការណែនាំ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៨០១/១៨ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការពេងតាំង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ នស/រកម/០៨០២/១៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ស្តីពីការរៀបចំ និងការប្រព័ន្ធផ្លូវការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ ៨៩៨ អនក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព័ន្ធផ្លូវការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ ៨៩៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព័ន្ធផ្លូវការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានយើង្ហានព្រះរាជក្រឹត្យលេខ ៨៩៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៩ ស្តីពីលិខិតអនុញ្ញាតសាងសង់

- បានយើងអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការត្រួតព្រឹងនិងប្រើប្រាស់អគារសហកម្មសិទ្ធិ
- បានយើងអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការត្រួតព្រឹងបុរី
- បានយើងប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ និងការប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ
- បានយើងប្រកាសលេខ ៤១៤ សហវ.ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្តីពីការត្រួតព្រឹងអាជីវកម្ម អភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ
- បានយើងប្រកាសលេខ ០៨៧ ជ.ន.ស.ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍន៍
- បានយើងចិត្តរាយការនៃការប្រកាសនេះ និងការប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ និងការប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ
- យោងតាមព្រមទាំងចាប់បីស្រស់ស្រាយសេដ្ឋកិច្ច និងបិរញ្ញវត្ថុ។

នគរបាល

ជីវិត

បណ្តុះបណ្តាល

ប្រកាសទេះ មានគោលបំណង ដូចខាងក្រោម៖

- តារាប្រសិទ្ធភាពនៃការត្រួតព្រឹង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ
- តារាសមិទ្ធិ និងគុណភាពនៃផលប្រយោជន៍ រាជអ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់
- បង្ការទំនួលបំណុត់ហានិកំយិរញ្ញវត្ថុ ក្នុងវិស់យោបល់នៅក្នុងការប្រកាសនេះ
- តារាបីរាជនៃការអភិវឌ្ឍន៍រួមចំណែកនៅក្នុងការប្រកាសនេះ ដើម្បីជួយការណែនាំ និងការប្រើប្រាស់នៃការប្រកាសនេះ
- រួមចំណែកនៃការអភិវឌ្ឍន៍រួមចំណែកនៅក្នុងការប្រកាសនេះ ដើម្បីជួយការណែនាំ និងការប្រើប្រាស់នៃការប្រកាសនេះ

ប្រកាសទេះ មានគោលដោកំណត់យុទ្ធភាព វិធាន និងនិគិជីនៃការត្រួតព្រឹង និងការត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ

ប្រកាសទេះ មានវិសាលភាពអនុវត្តលើសកម្មភាពរាជក្រឹត្យអាជីវកម្មអភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ

ប្រកាសទេះ មានវិសាលភាពអនុវត្តលើសកម្មភាពរាជក្រឹត្យអាជីវកម្មអភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ

និយមន័យនៃបច្ចេកសំណុះ ក្នុងប្រកាសទេះ ត្រូវបានកំណត់ ដូចខាងក្រោម៖

- ក្រសួង សំណែរណ៍ ក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ។
- នាយកដ្ឋាន សំណែរណ៍ នាយកដ្ឋានត្រួតព្រឹងអាជីវកម្ម អភិវឌ្ឍន៍នៅក្នុងការប្រកាសនេះ និងប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ និងការប្រព័ន្ធដែលបានរៀបចំឡើងក្នុងការប្រកាសនេះ

- មន្ទីរ សំដោដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតាមខ្លួន និងប្រព័ន្ធផ្លូវការរបស់ខ្លួន
 - អ្នកអភិវឌ្ឍអចលនវត្ថុ សំដោដល់រូបវត្ថុបុគ្គល ឬនិតិបុគ្គល ធ្វើសកម្មភាពអាជីវកម្មអភិវឌ្ឍបំផែតាន និង/ឬ អតារសហកម្មសិទ្ធិ និង/ឬអភិវឌ្ឍដីឡូតែសម្រាប់លក់ ឬផ្ទៃលរាយ:ពេលវេលាដី
 - អតារសហកម្មសិទ្ធិ សំដោដល់ អតារ ឬសំណង់ដែលមានកម្មសិទ្ធិក្របច្ចុប្បន្ននាក់រស់នៅ ឬអាមេរិយាជន។ អតារ សហកម្មសិទ្ធិ ទាំងពេរេះមានជាអាជី ទុនរូប អតារការិយាល័យ និងអតារផ្សាយជាថីម។
 - ផ្ទៃលរាយ:ពេលវេលាដី សំដោដល់ ការផ្ទៃលដី ឬអតាររាយ:ពេលចាប់ពី ១៥ឆ្នាំឡើងមេឡើងមេ។
 - រូបវត្ថុបុគ្គល សំដោដល់អ្នកអភិវឌ្ឍអចលនវត្ថុ ដែលធ្វើអាជីវកម្មអចលនវត្ថុមិនអាចិត្រឡើយ។
 - អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដោដល់សកម្មភាពអាជីវកម្មនៃការអភិវឌ្ឍបំផែតាន និង/ឬអតារសហកម្មសិទ្ធិ និង/ឬការអភិវឌ្ឍដីឡូតែសម្រាប់លក់។
 - អ្នកទិញ សំដោដល់អតិថិជនដែលទិញបំផែតាន អតារសហកម្មសិទ្ធិ ឬដីឡូតែ ឬអ្នកអភិវឌ្ឍអចលនវត្ថុ។
 - អាជ្ញាបណ្តុ សំដោដល់លិខិតតិចិយត្តិដែលបេញបាយក្រសួង ដើម្បីអនុញ្ញាតឱ្យអ្នកអភិវឌ្ឍអចលនវត្ថុយកមេ ប្រកបអាជីវកម្មអភិវឌ្ឍបំផែតាន និង/ឬអតារសហកម្មសិទ្ធិ និង/ឬអភិវឌ្ឍដីឡូតែបេយក្រលបច្ចាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងស្របតាមលក្ខណៈណូជូមានថែងក្នុងប្រកាសនេះ។
 - លិខិតអនុញ្ញាតអាជីវកម្ម សំដោដល់លិខិតដែលបេញបាយមន្ទីរ ដើម្បីអនុញ្ញាតឱ្យអ្នកអភិវឌ្ឍអចលនវត្ថុ យកមេប្រកបអាជីវកម្មអភិវឌ្ឍបំផែតាន និង/ឬអតារសហកម្មសិទ្ធិ និង/ឬអភិវឌ្ឍដីឡូតែបេយក្រលបច្ចាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងស្របតាមលក្ខណៈណូជូមានថែងក្នុងប្រកាសនេះ។
 - ការផ្សាយពាណិជ្ជកម្ម សំដោដល់ការផ្សាយព្សាយពេតិមាន តាមគ្រប់រូបភាពដើម្បីជាការផ្តល់ដំណឹង ឬប្រព័ន្ធបាលសល់អ្នកទិញ ឬសាធារណជនក្នុងគោលបំណងនិងមន្ទីរអចលនវត្ថុបស់ខ្លួន។

ଶ୍ରୀକୃକ୍ଷମିପ ଶ୍ରୀକୃତ୍ୟକୃତ୍ୟକୃତ

ପ୍ରକାଶକ୍ତି

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាមសមតុក្រឹមការគ្រប់គ្រង និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍របស់ខ្លួន

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាទី-ខេត្ត បំពេញរាជកិច្ចសម្របសម្រួល និងគាំទ្រការងារគ្រប់គ្រងនិងត្រួតពិនិត្យ ការឱ្យរកមួយអភិវឌ្ឍអចលនវគ្គិ៍នៅពាណិជ្ជកម្ម ក្នុងទាមដានសេវាទិការ របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃ គ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ଶ୍ରୀରାମଜିଟା

កិច្ចុប្បិជីវិការអាសីតកម្ម និងភាពប្រាប់បណ្តុះបណ្តាល

ପ୍ରକାଶତଥ.

ពីក្រសួងបូលិនិតខន្លោពាណិកម្មពីមន្ទីរជាមន្ទា

ការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅថ្ងៃនេះ បុអគារសហកម្មសិទ្ធិដែលមានចំណាំថាប់ពី ០៨-៣០ល្ងាច ឬ ០៩-៣០ក្នុងគ្រឿង ឬ ០៩-៣០យុទ្ធផល ឬ ០៩-៣០យុទ្ធផល ដើម្បីការធ្វើអាជីវកម្មអភិវឌ្ឍន៍ដើម្បីការដែលមានចំណាំថា ៩០.០០០ដំបូង (៩បីចាត់) ត្រូវមានលិខិតអនុញ្ញាត ការធ្វើអាជីវកម្មអភិវឌ្ឍន៍ជាមុន។

ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅថ្ងៃនេះ ឬអាជាសហកម្មសិទ្ធិដែលមានទំហំបើសពី ៣០លេង ឬបើសពី ៣០ក្រុមគ្រឿង ឬបើសពី ៣០យុទ្ធសាស្ត្រ ឬអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដែលមានទំហំបាបពី ១០.០០០ម៉ែត្រការ (១ហិចត្ត) និង ត្រូវមានអាជ្ញាបណ្តុពីក្រសួងជាមួយ។

ଶ୍ରୀକୃଷ୍ଣପାତ୍ର.

អាជ្ញាបណ្ឌដែលចេញដោយក្រសួង បូលិនិតអនុញ្ញាតអាជីវកម្មចេញដោយមន្ត្រី ដែលស្ថិតនៅក្រោមបញ្ហាតីនៃប្រកាសនេះមាន :

- អាជ្ញាបណ្តុអាជីវកម្មអភិវឌ្ឍលំនៅថ្ងៃ អាជ្ញាបណ្តុអាជីវកម្មអភិវឌ្ឍអារសហកម្មសិទ្ធិ និងអាជ្ញាបណ្តុអាជីវកម្មអភិវឌ្ឍដូចតាំង
 - លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅថ្ងៃ លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអារសហកម្មសិទ្ធិ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដូចតាំង។

ଶ୍ରୀକୃଷ୍ଣାର୍ଥ.

អាជ្ញាបណ្តុអាជីវកម្មអភិវឌ្ឍន៍នៅបាន និងអគារសហកម្មសិទ្ធិដែលចេញដោយក្រសួង បូលិនិតមនុញ្ញនាក់អាជីវកម្ម ចេញដោយមន្ត្រី ដែលសិក្សានៅក្រុមបាត់តិន្នន័យបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ។

- អាជ្ញាបណ្ត និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១ ដូលជូនអ្នកអភិវឌ្ឍនោ ដែលសាងសង់តម្រោងចំណាំស្ថាពន្លឹមប្រកាសលក់
 - អាជ្ញាបណ្ត និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ដូលជូនអ្នកអភិវឌ្ឍនោ ដែលសាងសង់តម្រោងបណ្តិ៍ប្រកាសលក់បណ្តីរោ។

អាជីវបណ្ឌ ឯុត្តិធម៌នៃបាតម្ខាតីរកម្មប្រឈម ដល់ជនសម្រាប់ទីតាំងអភិវឌ្ឍន៍ក្នុងបែណ្ឌទាំងមីនា

ក្នុងករណីគឺថ្មានអភិវឌ្ឍន៍លំនៅថ្ងៃនេះ ឬអារាសហកម្មសិទ្ធិតែម្ខយកើយបែងចែកជាថ្មីនដំណាក់កាល អាជ្ញាបណ្តុះត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយាវិនិត្តថ្មានអភិវឌ្ឍន៍នេះ។

ଶ୍ରୀକୃଷ୍ଣାନ୍ତିକା

ថ្លែងការណាន់បណ្តុះបណ្តាល និងលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបានកំណត់ថែរាមប្រកែទេ និងទាំងអស់នាមការ ។

ប្រភេទ	ចំណាំ	ថ្វីរកច្បាប់បណ្តុះបណ្តាល/និមិត្តអនុញ្ញាតអាជីពកម្ម(រៀបចំ)
សំណង់ដុះលេង	៩ ដុះលេង	៩០០.០០០រៀល/១លេង
សំណង់ក្រិមគ្រី៖	៩ ក្រិមគ្រី៖ក្រោះ	៩០០.០០០រៀល/១ក្រិមគ្រី៖ក្រោះ
	៩ ក្រិមគ្រី៖ខោល	២០០.០០០រៀល/១ក្រិមគ្រី៖ខោល
សំណង់អគារសហកម្មសិទ្ធិ	០៩-០២ បន្ទូប់គេង	៩០០.០០០រៀល/១យុទ្ធផល
	០៣ បន្ទូប់គេងខ្សោយ	២០០.០០០រៀល/១យុទ្ធផល
ជីឡូត់	ថែមគ្រារាជ់	៩.០០០រៀល/១ថែមគ្រារាជ់

ថ្វីអាជ្ញាបណ្តុ និងថ្វីលិខិតអនុញ្ញាតអាជីវកម្មខាងលើ ត្រូវបង់ចូលគណនីចរន្តសម្រាប់ប្រតិបត្តិការចំណូលរបស់រតនាតារជាតិ ឬរតនាតារាណជាតិ-ខេត្ត នៅជនាតារពាណិជ្ជកម្ម។

ច្បាស់១០.

អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍបំនៅខាង ឬអគារសហកម្មសិទ្ធិ ត្រូវធាក់ពាក្យស្នើសុំអាជ្ញាបណ្តុនៅទាយកង្វាន ឬលិខិតអនុញ្ញាតអាជីវកម្មនៅមន្ត្រី ដោយភ្លាប់មកជាមួយនូវសំណុំកសារអប្បបរមានូចខាងក្រោម៖

- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្តុ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ក្រសួង ឬមន្ត្រី
- វិញ្ញាបនបត្រសម្ងាត់ម្នាក់អចលនវត្ថុលើដីដែលកំពុងធ្វើការអភិវឌ្ឍ
- លិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើការដ្ឋានសាងសង់ ដែលមេញដោយក្រសួង ឬមន្ត្រីរវៀបចំដែនដី នគរបនិយកម្ម និងសំណាង ឬអាជ្ញាធមានសមត្ថកិច្ច
- លិខិតបើកគណនីអភិវឌ្ឍអចលនវត្ថុ (គណនីចរន្ត) នៅជនាតារពាណិជ្ជកម្ម (ចំពោះអាជ្ញាបណ្តុ ឬលិខិតអនុញ្ញាតអាជីវកម្មប្រហែល២)
- លិខិតបញ្ចក់ដើមទូទ និងលិខិតបញ្ចក់ប្រកតទូទ ដើម្បីយកមកធ្វើការនិយោគ (អប្បបរមា ២០% (ថ្មី) ភាគរយ នៃថ្វីសំណាងសុរី ឬថ្វីសំណាងតាមដំណាក់កាល) ដែលមេញដោយត្រីស្ថានជនាតារ ឬមិក្ស ហិរញ្ញវត្ថុដាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ចំពោះអាជ្ញាបណ្តុ ឬលិខិតអនុញ្ញាតអាជីវកម្មប្រហែល២)
- លិខិតធាក់បញ្ចក់តម្លៃតាតាតារអាជីវកម្ម ២% (ពី) ភាគរយ នៃថ្វីសំណាងសុរី ឬថ្វីសំណាងតាមដំណាក់កាល (ចំពោះអាជ្ញាបណ្តុ ឬលិខិតអនុញ្ញាតអាជីវកម្មប្រហែល២)
- ដែនការអាជីវកម្មលម្អិតខេត្តិតាមរយៈពេលនៃគម្រោងអភិវឌ្ឍអចលនវត្ថុ
- លិខិតថ្វាលទេសរបស់ម្នាក់ភាគហិរញ្ញវត្ថុទាំងអស់ ដែលមេញដោយក្រសួងយុត្តិធម៌ ឬមេញដោយប្រធែលសាទិ (ចំពោះជនបរទេស) និង/ឬលិខិតបញ្ចក់កិរិយាមាយាន ដែលមេញដោយអាជ្ញាធមានសមត្ថកិច្ច។ ឯកសារលម្អិតផ្សេងៗទៀត ត្រូវបានកំណត់ក្នុងស្រែរក្រោមនូវការបន្ទុក។

ច្បាស់១១.

អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍដើម្បី ត្រូវធាក់ពាក្យស្នើសុំអាជ្ញាបណ្តុនៅទាយកង្វាន ឬលិខិតអនុញ្ញាតអាជីវកម្មនៅមន្ត្រី ដោយភ្លាប់មកជាមួយនូវសំណុំកសារអប្បបរមានូចខាងក្រោម៖

- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្តុ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ក្រសួង ឬមន្ត្រី
- វិញ្ញាបនបត្រសម្ងាត់ម្នាក់អចលនវត្ថុលើដីដែលកំពុងធ្វើការអភិវឌ្ឍ
- ឬផ្សេងៗស្តីពីការអភិវឌ្ឍដើម្បី
- លិខិតអនុញ្ញាតអភិវឌ្ឍដើម្បីដែលមេញដោយអាជ្ញាធមាន ឬ អង្គភាពមានសមត្ថកិច្ច
- លិខិតធាក់បញ្ចក់តម្លៃតាតាតារអាជីវកម្ម ៥% (ព្រាំ) ភាគរយ នៃកំមេដីនិយោគសុរី ឬកំមេដីនិយោគតាមដំណាក់កាលនិមួយ។
- ដែនការអាជីវកម្មលម្អិតខេត្តិតាមរយៈពេលនៃគម្រោងអភិវឌ្ឍអចលនវត្ថុ

- លិខិតចេះលទេសរបស់ម្ចាស់គម្រោងដែលចេញដោយក្រសួងយុត្តិធម៌ និង/ឬលិខិតបញ្ជាក់កិរុយាមាយនៃដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ឯកសារលម្អិតផ្សេងៗទៀត ត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក។

ଶ୍ରୀକୃଷ୍ଣାପତ୍ର.

ପ୍ରକାଶନ.

អាជ្ញាបណ្ត ឬលិខិតអនុញ្ញាតអាជីវកម្ម មិនអាចធ្វើ បូលក់បានឡើយ។ ករណីមានការធ្វាសប្បរិយោះតម្រាងអភិវឌ្ឍអចលនវគ្គ បុរិយោះអ្នកអភិវឌ្ឍអចលនវគ្គ បុរិយោះភាគហុងនិក បុម្ភិលយរិយោះលើអាជ្ញាបណ្ត/ លិខិតអនុញ្ញាតអាជីវកម្ម អ្នកអភិវឌ្ឍអចលនវគ្គ ត្រូវសេនិស្សការអនុញ្ញាតជាលាយលក្ខណ៍អក្សរពិក្រស្សន បុម្ភិរិយាមុន។

ପ୍ରକାଶନକୁଟି.

ក្រសួង បុមនីភាពធនការ បុព្វរាជាណាចក្រកម្ពុជា ក្នុងករណីណាមួយ ដើម្បីបង្កើតរឹងចាំបាច់

ବିଭାଗିକ୍ଷାଇ

ការពារិកិច្ចាបេស់អគ្គនភីពីខ្លួនអចលិនិត្ត

ଶ୍ରୀକୃଷ୍ଣ.

អ្នកអាកិវិយាមចុចលិនគឺដែលទទួលបានអាជីវបណ្ឌ ឬលិខិតអនុញ្ញាតអាជីវកម្មមានភាពកិច្ច ដូចខាងក្រោមទាំងនេះ

- គ្រែអនុវត្តឱ្យបានគ្រែមក្រែមខ្លួនសារដូចមានចំងក្រោងប្រកាសនេះ

ପ୍ରକାଶତଥ.

ត្រូវពេញសារចូលរួម បុរាណកំពើនៅទីនេះការប្រព័ន្ធបន្ទីសហិរញ្ញប្រជាធិបតេយ្យនៃការលាងសម្រាតប្រាក់ ឬអំពើមិនបានបច្ចាប់ណាមួយដែលច្បាប់ហាមយាត់។ ក្នុងករណីដែលសង្គមយើងមានសកម្មភាពនេះ អ្នកអាកិរីអ្នកអមិលីនត្រូវរកយករាល់ជាបន្ទាន់ទៅអង្គភាពសេរីបានណូវការណ៍ហិរញ្ញវត្ថុកម្ពុជា បុរាណជាមួយនានាសមត្ថកិច្ចបាកំពើនៅ និងត្រូវចូលចិត្តនៃជាន់លាយលក្ខណ៍អក្សរមកក្រសួង បុមនីរ។

ពិធីការនិត្យ

କବିତାକାବିତ୍ତିରପତ୍ରକବିତା

ଶ୍ରୀକୃଷ୍ଣାମଣି.

អកទិញអចលនវត្ថិអកអភិវឌ្ឍមានការពិចិចចុងចាន់ក្រោមវិធី

ເຕັກຂົນ

କବିତାରେ ମୁଖ୍ୟ ବିଷୟ

ଶ୍ରୀକରଣାର୍ଥ

ការផ្សាយពាណិជ្ជកម្មអំពីពេម្យានអភិវឌ្ឍអចលនទុកចាមត្រប់បរភាព ត្រូវបានហាមយាត់ចំពោះគម្រោងណាដែល
មិនទាន់មានអាជ្ញាបណ្តុះក្នុងប្រព័ន្ធប្រជាធិបតេយ្យ ប្រជាធិបតេយ្យ និងការងារ និងការបង្កើតរឹងក្នុងប្រព័ន្ធ

ପ୍ରକାଶନ.

ការផ្សាយពាណិជ្ជកម្មបេសអ្នកអភិវឌ្ឍអចលនវគ្គ ត្រូវបង្ហាញទីតាំងអប្បបរមាមួយចំនួនដូចខាងក្រោម៖

ព្រះក្រសួងៗ.

ការផ្សេងៗរបស់ជាតិជាក្នុងមុខគំពឺតម្រានអភិវឌ្ឍអចលនវគ្គ ដែលមានលក្ខណៈជាការធ្វើបាក ឬមានលក្ខណៈមិនសុចិត ឬជាការបំភាន់ដោយការសន្យាផ្លូវបំជាតិអំណោយ ឬរាយការណ៍ដើម្បីជាការទាក់ទង បុន្ថែមទាំងអនុវត្តតាមការសន្យាបុត្រិមិនមានការយោល់ខ្លួន ឬធ្វើឱ្យប៉ះពាល់ដល់ដល់ប្រយោជន៍សារណ៍ ត្រូវបានហាមយាត់ជាដារចំខាត។

ବୈଜ୍ଞାନିକ

ଶିକ୍ଷ୍ୟକ୍ଷେତ୍ରନାମକ୍ରମ-ଚିତ୍ରାଙ୍କଣ

ପ୍ରତିକରାତ୍ମକ.

អ្នកអភិវឌ្ឍលំនៅបាន បុអគារសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្តុ បុលិនិតអនុញ្ញាតអាជីវកម្មប្រភេទ១ អាចដើរការប្រព័ន្ធបន្ទីការលក់ទិញបាន លីប្រាក់អ្នកអភិវឌ្ឍនោះបានបញ្ចប់បញ្ចាច់សាងសង់ជាស្ថាបរដោយមានលិខិតបិទការដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ និង/ឬមានការរាយតម្លៃមិនត្រួចធានាបន្ថែមសំណង់ក្នុង បុម្ភិនិរាមុន។

ଶ୍ରୀକୃଷ୍ଣାମ୍ବାଦ.

ପ୍ରକାଶଟନ.

កិចសន្តាលក់ ទិញអចលនវត្ថុ ត្រូវបែងចិត្តនានច្បាស់នៅពីមានអប្បបរមាយចំនួនដូចខាងក្រោម ។

- ឈ្មោះអ្នកអភិវឌ្ឍ និងឈ្មោះអ្នកទិញ ដោយបញ្ជាកំអំពីអត្ថសញ្ញាណ និងអាសយដ្ឋានរបស់ភាគីទាំងពីរទីទាំងមួយ និងមានសាក្តីដើរក្នុងការបង្កើតរបស់ខ្លួន

- និត្តនំតម្រាង និងតម្លៃលក់ និងចំណាំសេវាទម្រងត្រូវបានព្រមព្រៀងត្រូវ
 - ការពួកធម្មបស់អ្នកភាគីដែលទទួលបន្ទុកបង់ពណ្ឌប្រចាំថ្ងៃ និងបង់ក្រោមសេវាដំឡើង។ នៅពេល
 - កាលបរិច្ឆេទបញ្ចប់តម្រាង
 - ឈ្មោះ និត្តនំរបស់ធនធាន និងលេខគណនីអភិវឌ្ឍអចលនវត្ថុ ដែលអ្នកអភិវឌ្ឍត្រូវបើកតាមប្រការពាល់ នៃប្រកាសនេះ (ចំពោះអ្នកអភិវឌ្ឍដែលទទួលបានអាជ្ញាបណ្ឌប្រហែល២)
 - និត្តវិធី និងកាលវិភាគបង់ប្រាក់
 - ចំនួនទីក្រោកដែលត្រូវធ្វើការជាការពិនិត្យចំពោះការបង់ប្រាក់យើតយ៉ាវ ត្រូវតែសមាមាត្រានៅនិងចំនួនទីក្រោកដែលត្រូវធ្វើការជាការពិនិត្យចំពោះការសងសងម៉ែនយើតយ៉ាវ
 - សិទ្ធិរបស់អ្នកទិញពាក់ព័ន្ធដោយនិងដំឡើងការបង់ប្រាក់ និងចំណែករូម
 - សិទ្ធិក្នុងការរំលែកយកិច្ចសណ្ឌា
 - ការពួកធម្មក្នុងការកាត់ឈ្មោះដើរកម្មសិទ្ធិ
 - ការធានាទុលដ្ឋានភាព និងសុវត្ថិភាពសំណង់
 - ប្រសិនបើដីអភិវឌ្ឍនោះ ជាដីដ្ឋូលពីរដ្ឋ ឬដីការបង់ប្រាក់អ្នកអភិវឌ្ឍត្រូវបញ្ចាក់អំពីរយៈពេលដែលអ្នកទិញមានលិខិតការចាប់អចលនវត្ថុ និងអំពីថ្ងៃខែឆ្នាំដីដែលបានបង់ប្រាក់សិទ្ធិនៅការដ្ឋូលដីនោះ
 - ប្រសិនបើដីអភិវឌ្ឍនោះជាប់បន្ទុក ត្រូវប្រកាសប្រាក់អ្នកទិញអំពីក្រុាលដីជាប់បន្ទុកដំឡើង។ និងត្រូវធានាការដំឡើងសិទ្ធិសប្តាប់ បន្ទាប់ពីអ្នកទិញបានអនុវត្តការតកិច្ចបង់ប្រាក់រច្ឆារល័យ។

ଶ୍ରୀକୃଷ୍ଣାମ୍ବଦେ.

សិទ្ធិកុងការចុះកិច្ចសន្យាលក់-ទិញអចលនវគ្គ ត្រូវបានអនុញ្ញាតចំពោះពេអ្នកអភិវឌ្ឍន៍ ដែលជាមាស់កម្មសិទ្ធិលើដីដីនៃគម្រោងអភិវឌ្ឍនោះតែបុណ្យណាះ ចំពោះអ្នកអភិវឌ្ឍន៍ ដែលមិនមែនជាមាស់កម្មសិទ្ធិលើដីដី មានសិទ្ធិអាចចុះកិច្ចសន្យាលក់-ទិញបាន ឬ៖ត្រាតែមទាំងកិច្ចប្រមិជ្រីនជាលាយលក្ខណ៍អក្សរពីមាស់កម្មសិទ្ធិលើដីដីនោះប្រចាំតាមទិន្នន័យរបស់បាន។

និត្យភូមិ៖

ବ୍ୟାକ୍ସନଙ୍କ ବ୍ୟାକ୍ସନଙ୍କ ବ୍ୟାକ୍ସନଙ୍କ

ପ୍ରକାଶଟଙ୍କେ.

អ្នកអភិវឌ្ឍលំនៅបាន បុអគារសហកម្មសិទ្ធិផែលសេដ្ឋកិច្ចបណ្តុះបណ្តាល បូលិនិតអនុញ្ញាតអាជីវកម្មប្រភេទទេ ត្រូវបានក្រោមការតម្លៃបានអាជីវកម្មចំនួន ២% (ពីរ)ភាគរយ នៅតម្លៃសំណាក់សរុប បូតម្លៃសំណាក់តាមដំណាក់កាលនិមួយា មេត្តាតាមវិធីសារសុណាមួយដែលខាងក្រោម ដោយ ៖

- ក. ពម្យល់ជាសាច្រាក់ក្នុងគណនីខេត្តនគរាភារជាតិ ដែលបើកនៅជនភាគជាតិនៃកម្ពុជា បូន្ថែមនគរាភារជាតិដូច
ក្នុងស្រុកណាមួយ បុជា
ខ. លិខិតជានៅកិច្ចនគរាភារជាតិក្នុងស្រុកណាមួយដែលមានតម្លៃសេវា
អ្នកអភិវឌ្ឍន៍ត្រូវរាយការក្រោមពម្យល់ជានៅអាជីវកម្មចំនួន ៥% (ប្រា)ភាគរយ នៅតម្លៃគិតិយោគសរុប បុរាណ៖
វិនិយោគតាមដំណាក់កាលនីមួយា ឡើតាមវិធីសារសណ្ឋាមយដចាប់ឡើងហើយ ។

ପ୍ରକାଶଟି.

ព្រាក់តម្លល់ធានាអាជីវកម្មអភិវឌ្ឍន៍លំនៅបាន ឬអារ៉ាសហកម្មសិទ្ធិ អាចអភិវឌ្ឍបានលូប៊ប្រព័ន្ធដែលបាន ឬអារ៉ាសហកម្មសិទ្ធិនៅក្នុងសង្គមបានប៉ុណ្ណោះ ៨០% (ចិត្តសិប) ភាគរយឡើង ឬចុចប់ជាស្ថាបរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណងពីក្រសួងរដ្ឋបច្ចុប្បន្នដែលដី នគរបាលិយកម្ម និងសំណង និងប្រកាសការចុះវាយតម្លៃជាក់ស្តីដីម្រីដីនាយកដ្ឋាន ឬមន្ត្រី គុងករណីតម្រូវការអភិវឌ្ឍន៍លំនៅបាន ឬអារ៉ាសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍន៍មានតម្រូវការចិត្តមួយដៃនៅថ្ងៃ ព្រាក់តម្លល់ធានាអាជីវកម្មនេះ អាចធ្វើការដ្ឋានឬមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយតម្រូវការចិត្តមួយដៃនៅថ្ងៃ បន្ទាប់ពីដំណាក់កាលមុន ឬតម្រូវការចិត្តមួយដំណាក់កាល ៥០% (ហាសិប) ភាគរយឡើង។ ប៉ុន្តែចំនួននេះត្រូវបានបញ្ជាក់កាលបន្ទាប់។

ប្រាក់តម្លៃប័ណ្ណអាជីវកម្មអភិវឌ្ឍជីថ្ងៃ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍជីថ្ងៃ បានបំពេញការកូរិចចុប់ស្តីត្រប់ រួមទាំងការដោរកម្មសិទ្ធិអចលនទវគ្គដែនអ្នកទិញមេត្តាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃដាក់ស្រួលពីមនីជីនាយកបស់នាយកដាន បុមនី។

ଶ୍ରୀକୃଷ୍ଣାମୃତ.

អ្នកអភិវឌ្ឍអចលនវគ្គ ត្រូវធាក់លិខិតស្វីសំដកប្រាក់ពីមួលប័ណ្ណអាណីវកម្មអក្រសង ឬមនឹវដោយភ្លាប់មកជាមួលវរបាយការណ៍បំបាត់គ្រប់គ្រងមេនទ្ទេ ឬមនឹវរោង

នៅក្នុងរយៈពេលយ៉ាងយុរាពាហ៍ ៣០(សាមសិហ)ថ្ងៃ នៃថ្ងៃដើរការ គិតចាប់ពីថ្ងៃបានទទួលលិខិតស្ថិស្តុអក្របាក់ពម្លោល ពាក្យារាជីវកម្មដោយមានភ្លាប់ជាមួយនឹងកសារព្រមទាំងដោយក្រប់ចំនួន និងបន្ទាប់ពីមានការចុះរាយការដែលជាក់ស្សែងសល់ ទីកន្លែងពីមន្ត្រីជាត្របស់នាយកដ្ឋាន បុម្រីជាត្របស់មន្ត្រី ក្រសួងបុម្រីនឹងចេញលិខិតអនុញ្ញាតឱ្យអក្របាក់បុម្រី និងបាក់ពម្លោល ពាក្យារាជីវកម្មនេះ។

ଶ୍ରୀକାରାମ.

ព្រាក់ពមល់ធានាគារដើរកម្មអាមេរិកលំដើទិន្នន័យ លោកតែអេកអីវិញ្ញានមេកបំពេញការពណ៌កិច្ចសីវិន្ទុ។

ଓଡ଼ିଆ

នគរបាល ក្រសួងការពាណិជ្ជកម្ម

ପ୍ରକାଶନୀ

ចំពោះអ្នកអភិវឌ្ឍលំនៅថ្ងៃ ឬអតាសហកម្មសិទ្ធិ ត្រូវរៀបចំលំនៅថ្ងៃ ឬអតាសហកម្មសិទ្ធិក្នុង ឱ្យបានអ្នកជាលំ

មុនដើរក្របកាសលក់។ លំនៅថ្ងៃនេះ ឬអតាសហកម្មសិទ្ធិជីវិត ត្រូវរៀបចំជាក់ស្នូលីម្បីស្របទោតាមព័ត៌ម្នលី ទៅការតុបនៅ និងបំពាក់សម្ងាត់សំណង់ដូចតម្លៃនៃត្រូវសាងសង់ដើម្បីលក់។

សម្ងាត់គុបទៅណាងដែលអ្នកអភិវឌ្ឍមិនធ្វើបាន ត្រូវសរសបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅតីសម្ងាត់នៅទីតាំងច្បាស់លាស់ ដើម្បីចេញសកម្មដើម្បីអ្នកទិញមានការយល់ដ្ឋាន។

ଶ୍ରୀକୃକ୍ଷେତ୍ର

ក្រសួងពាណិជ្ជកម្ម.

អ្នកអភិវឌ្ឍលំនៅថ្ងៃនេះ បុអគារសហកម្មសិទ្ធិ ដែលធ្វើសំអាជ្ញាបណ្ឌ បូលិនិតអនុញ្ញាតអាជីវកម្មប្រកែទេ មិនត្រូវបានបិទកណ្ឌអភិវឌ្ឍអចលនវគ្គទីផ្សាយ។

ଶ୍ରୀକୃଷ୍ଣାନ୍ତ.

ព្រាក់កំដើម ឬព្រាក់បង់តាមដិលាក់កាល ឬព្រាក់បង់ត្រប់ប្រហែលសម្រាប់អ្នកទិញ ត្រូវបង់ដោយធ្វើតាល់ទៅក្នុងគណនីអភិវឌ្ឍន៍អចលនទគ្នាប់អ្នកអភិវឌ្ឍន៍។

ପ୍ରକାଶନାଳ୍.

ଶ୍ରୀମଦ୍ଭଗବତ.

គណនីនេះ អាចជាក់ខ្លឹមដោយការវិចាទន លោកតែមានការងកភាពជាមួនពីកសង បម្រើរ។

គីឡូកទី១១

នគរូបរាង និងក្រោមចុះត្រួតពិនិត្យ

ଶ୍ରୀକୃଷ୍ଣାନ୍ତି.

មនីត្រដែលជនយកដ្ឋាននូវបាយការណ៍ដូចខាងក្រោម៖

- របាយការណ៍ប្រចាំព្រឹមាសស្តីពីសកម្មភាពអាជីវកម្មអចលនវគ្គឱ្យបានមុនថ្ងៃទី១៩ ខែតី ០១ នៃព្រឹមាសបញ្ហាប
 - របាយការណ៍ចំណូលប្រចាំព្រឹមាស ស្តីពីការចេញលិខិតអនុញ្ញាតអាជីវកម្មរបស់មន្ត្រី ឱ្យបានមុនថ្ងៃទី១៩ ខែតី ០១ នៃព្រឹមាសបញ្ហាប់។

ទម្រង់រាយការណ៍ខាងលើត្រូវបានកំណត់ឡាតាំងមក្ខុរដែលក្រសួងផ្តល់ជូន។

ପ୍ରକାଶନକ୍ସ.

អុកអភិវឌ្ឍអចលនទទួល ត្រូវដែលដែនក្រសង ឬមនិនរវាទាយការណ៍ដែលបានក្រោម៖

- របាយការណ៍ប្រចាំខែស្តីពីរួម្រៈភាពនៃការសាងសង់ ចលនាសាច់ប្រាក់នៅក្នុងគណនីអភិវឌ្ឍអចលនវត្ថុ និងការលក់ទិញរបស់គ្រប់អភិវឌ្ឍលំនៅថ្ងៃនេះ បុអគារសហកម្មសិទ្ធិ (សម្រាប់អ្នកអភិវឌ្ឍដែលទទួលអាជ្ញាបណ្ឌ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទទេ)
 - របាយការណ៍ប្រចាំខែត្រីមាសស្តីពីរួម្រៈភាពនៃការបែងអភិវឌ្ឍលំនៅថ្ងៃនេះ បុអគារសហកម្មសិទ្ធិ និង របាយការណ៍ប្រចាំបីកុំការរៀនការលក់ទិញដើម្បីរបស់អ្នកអភិវឌ្ឍដូចតាមព័ត៌មានខាងក្រោម

របាយការណ៍ប្រចាំខែងលើ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០៩ នៃថ្ងៃធ្វើការនៃខែបន្ទាប់។ ចំពោះរបាយការណ៍ប្រចាំត្រូវមាសត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៤ ខែទី១ នៃត្រូវមាសបន្ទាប់។ ទម្រង់របាយការណ៍តាំងពីរខោលើត្រូវបានកំណត់ឡើងត្រូវបានកំណត់ឡើង។

ପ୍ରକାଶନ.

ក្នុងរយៈពេល ០៣(បី)ខែ គិតចាប់ពីការបិទការិយបរិច្ឆេទ នៃដ្ឋានពីរពុំមីយោ។ អ្នកអភិវឌ្ឍន៍អចលន៍គុំត្រូវដូលសរបាយការណ៍ពីរពុំប្រចាំថ្ងៃមកក្រសួង ឬមន្ត្រី។ របាយការណ៍ពីរពុំប្រចាំថ្ងៃ ត្រូវធ្វើសវនកម្មដោយសវនករ ឬក្រសួង ដែលមានការទទួលសាល់ដោយក្រសួងឬដោយអាជីវនាមនុសាទិញ។

ଶ୍ରୀକୃଷ୍ଣାନ୍ତ.

ଶ୍ରୀକୃଷ୍ଣାନ୍ତ.

ក្រសួង បុមទិន្នន័យ សិទ្ធិបាត់កំងមន្ត្រីជាតិ និង ចុះត្រួតពិនិត្យជាក់ស្សន់សល់ទីកន្លែងដើម្បីធានាការគោរពតាមប្រកាសនេះ។

ପ୍ରକାଶନ

ក្រសួង ឯម្ភត្តិមានសិទ្ធិកំណែលវន្ទករុងការដី ដើម្បីធ្វើសវន្ទកម្មអ្នកអភិវឌ្ឍអចលនវត្ថុ ក្នុងករណីពិនិត្យយើង ការមិនប្រក្រតិលើកសារពាក់ពីគណនោយ ដែលដូលបោយអ្នកអភិវឌ្ឍ ឬប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

ກល່າການចື່ມາຍເລີສວະກຽງກວາງ ດ້ວຍກວບສ່ວນກວ່າວິຊາອະນະກົດ

ចំពុកជីវិៗ

ଶ୍ରୀକୃଷ୍ଣାମ୍ଭୋ.

វិវាទរវាងអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញចាកកំនើនសម្រាប់-ទិញអចលនវត្ថុ អាចជាកម្មវិធីនៃការសម្រេចសម្រេច និងផ្សេងៗជាយករាយក្រសួង បុមនីរោ។

ଶ୍ରୀକୃଷ୍ଣାମ୍ବଦୀ.

ក្រុមប្រឹក្សាឌីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដោះស្រាយបណ្តឹងក្នុងរយៈពេល ៩០(កែសិក)ថ្ងៃ នៃថ្ងៃ
ធ្វើការ ក្រោយពីទទួលបានពាក្យបណ្តឹងតែង បុក្រងរយៈពេលមួយសម្រាប់។

ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានឹងពិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុញ្ញាតឱ្យពាក់ព័ន្ធនឹវាទ ដើម្បី
សាកស្រ បុគ្គលិកសុតាង តាមការចំណាត់។

សេចក្តីសម្រេចស្តីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់អំពីអង្គភោទ សំអាង ហើយ និងការសិត្សានៅ

ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចបស់ក្រុមប្រឹក្សាធិកិកមួយ ភាគីវិវាទអាចធានាកំពាក្យបណ្តឹងតែវាទុលាករមានសមត្ថភិចិត្ត ដោយអនុលោមតាមបទប្បញ្ញតិជាជរមាន។

ଶ୍ରୀକୃଷ୍ଣବିଦୀ ଜ୍ୟୋତିଷଶାସ୍ତ୍ରରେ

ଶ୍ରୀକୃଷ୍ଣମଣି.

ត្រូវបានចាត់ទូរជាមុនដើម្បីបាននឹងបន្ទូរពីនៃប្រកាសនេះដោយសារតម្លៃដែលបានបង្ហាញ

- ធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនទៅដោយគ្មានអាជ្ញាបណ្ឌ បូលិខិតអនុញ្ញាតអាជីវកម្ម
 - ក្នុងបន្ទីអាជ្ញាបណ្ឌ បូលិខិតអនុញ្ញាតអាជីវកម្ម
 - ប្រើប្រាស់អាជ្ញាបណ្ឌ បូលិខិតអនុញ្ញាតអាជីវកម្មហូសសុពលភាព
 - ធ្វើឱ្យបាត់បង់អាជ្ញាបណ្ឌ បូលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម មុនពេលគម្រោងសាងសង់ចប់ជាស្ថាព
 - ការមិនអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យាលក់-ទិញ
 - ការអកប្រាក់តមល់បានអាជីវកម្មដោយគ្មានការអនុញ្ញាតជាមនុស្ស ឬមិន

- ប្រើប្រាស់លិខិតធានវីប់រែលើការទទួលខុសត្រូវការងារដូចសុពលភាព
- ប្រើប្រាស់លិខិតដាក់ប្រាក់តម្លៃបានអាជីវកម្មដីតសុពលភាព
- ប្រើប្រាស់គណនីផ្សេងៗពីគណនីអភិវឌ្ឍអចលនវគ្គសម្រាប់ទទួលប្រាក់ពីអ្នកទិញ
- ផ្សេងៗដូចសុពលភាពនិងកម្មដែលមានលក្ខណៈជាការងារប្រាក់ ឬទំនួរមានការយល់ប្រចាំខែ
- លក់អចលនវគ្គមនុស្សពេលបញ្ចប់តម្រងសាងសង់ ចំពោះអ្នកអភិវឌ្ឍទទួលបានអាជីវកម្ម ឬលិខិតអនុញ្ញាតអាជីវកម្មប្រកែទេ
- ក្នុងបន្ទី ឃីតិ៍យ៉ាវ ឬការអភិវឌ្ឍន៍មិនធ្វើឡើងបានការណ៍តាមការកំណត់របស់ក្រសួង ឬមន្ត្រី ឬមុខមានថែងក្នុងប្រកាសនេះ
- ការមិនអនុវត្តតម្រងអភិវឌ្ឍន៍ទៅតាមការកំណត់របស់ក្រសួង- ស្ថាប័ន និង អាជីវកម្មមានសមត្ថកិច្ច
- ការមិនអនុវត្តការត្រួតពិច្ចមុខមានថែងក្នុងប្រកាសទេ
- ពុំបានអនុវត្តតាមខ្លឹមសារសៀវភៅបន្ទីក
- ខកខានមិនបានការកំណត់របស់ក្រសួងប្រចាំខែ
- លទ្ធផលសវនកម្មបង្ហាញឱ្យយើងឱ្យចាំខែ មានភាពខុសត្រាតាក់ព័ត៌មានបានការណ៍ប្រចាំខែ និងបានការណ៍ប្រចាំខែ
- ពុំអនុវត្តតាមការណ៍តាមប្រចាំខែ ឬអនុវត្តតាមច្បាប់ជាមុន។

ច្បាប់ទី៣.

អ្នកអភិវឌ្ឍអចលនវគ្គទំនួរដាយណាដែលបានប្រព័ន្ធដំឡើង ឬចមានថែងក្នុងប្រកាសទេ និងត្រូវទទួលរង់ទេកម្មរដ្ឋបាលណាមួយដូចខាងក្រោម-

- ការរោមានជាលាយលក្ខណ៍អក្សរ
- ការបង្កើតគណនីអភិវឌ្ឍអចលនវគ្គ
- ហាមយាត់ការធ្វើប្រតិបត្តិការ ឬឱ្យក្រុពិសកម្មភាពមួយចំនួន
- ព្យរអាជីវកម្ម ឬលិខិតអនុញ្ញាតអាជីវកម្មបណ្តុះអាសន្ន ឬ ០៩ (ប្រាំមួយ) ខែ ០១ (មួយ)ឆ្នាំ
- ធនក្រុពិអាជីវកម្ម ឬលិខិតអនុញ្ញាតអាជីវកម្ម
- បង្កើតក្រោកតម្លៃបានអាជីវកម្ម
- ផ្សេងៗផ្សេងជាលាយណាទេដែលទិន្នន័យបន្ទាត់នឹងប្រកាសនេះ
- ឱ្យឱ្យទៅក្នុងការងារមានសមត្ថកិច្ច។

ច្បាប់ទី៤.

ការប្រកបអាជីវកម្មអភិវឌ្ឍលីនៅប៊ែន ឬអារាសហកម្មសិទ្ធិភាពអាជីវកម្ម ត្រូវទទួលរងពីនីយអនុវត្តការណ៍ប្រចាំខែ ចំនួន ៩០០.០០០.០០០(មួយយោលាម)រៀល។ ក្នុងករណីមិនរាយចាល ចំនួននេះត្រូវបានក្រោកជាការណ៍ប្រចាំខែ នៅឯង រចកសាងសំណុំរួចរាល់នៅក្នុងការងារដើម្បីចាត់ការបន្ទាន់។

ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅបាន ឬអាគារសហកម្មសិទ្ធិភាពលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរង់ពីនីយោះ
អនុរការណ៍ពីមន្ត្រី ចំនួន ៥០.០០០.០០០(ហានិបាលន)រៀល។ ក្នុងករណីមិនរាយចាល ចំនួនទឹកប្រាក់ជាករណីនីយោះ
ត្រូវគុណទេដី រួចសាងសំណុំរឹងបញ្ញនៅតុលាការដើម្បីចាត់ការបន្ទុ។

ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅបាន ឬអាគារសហកម្មសិទ្ធិភាពលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជីវបណ្ឌ
ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរង់ពីនីយោះអនុរការណ៍ពីក្រសួង ឬមន្ត្រីចំនួន ៥០.០០០.០០០(ហានិបាលន)រៀល។
ក្នុងករណីមិនរាយចាល ចំនួនទឹកប្រាក់ជាករណីនីយោះ ត្រូវគុណទេដី រួចសាងសំណុំរឹងបញ្ញនៅតុលាការដើម្បី
ចាត់ការបន្ទុ។

ច្បាស់៤៤.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលប្រើប្រាស់អាជីវបណ្ឌឬលិខិតអនុញ្ញាតអាជីវកម្មហូសសុពលភាព ត្រូវទទួលពីនីយោះ
អនុរការណ៍ពីក្រសួង ឬមន្ត្រីចំនួន ៩.០០០.០០០(មួយលាន)រៀល ក្នុង០១(មួយ)ថ្ងៃ សម្រាប់រយៈពេល ៣០(សាមសិប)
ថ្ងៃដីបួង។ ក្នុងករណីមិនរាយចាល ចំនួនទឹកប្រាក់ជាករណីនីយោះត្រូវគុណទេដីអ្នកអភិវឌ្ឍលំនៅបាន ០១(មួយ)ថ្ងៃ។

ច្បាស់៤៥.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលប្រើប្រាស់អាជីវបណ្ឌឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម្បី មុនពេលតម្រូវសាង
សង់ចំប់ជាស្ថាព ឬក្នុងបន្ទីអាជីវបណ្ឌឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលពីនីយោះអនុរការណ៍ពីក្រសួង ឬមន្ត្រី ចំនួន
៤០.០០០.០០០(សែសិបាលន)រៀល និងត្រូវដាក់អាជីវកម្មជាបណ្តុះអាសន្នរហូតមានការអនុញ្ញាតពីក្រសួង ឱចបាត់
ដីណែនការអាជីវកម្មជាថីថ្មីថ្មីនិងវិញ្ញាបាន។

ច្បាស់៤៦.

អ្នកអភិវឌ្ឍលំនៅបាន ឬអាគារសហកម្មសិទ្ធិ ទទួលបានអាជីវបណ្ឌឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ដែល
បើកនិងដំណើរការគណនីរៀង ដើម្បីទទួលប្រាក់របស់អ្នកខិត្ត ប្រការពិណានីអភិវឌ្ឍអចលនវគ្គ ត្រូវទទួលពីនីយោះ
អនុរការណ៍ពីក្រសួងឬមន្ត្រី ចំនួន ១០.០០០.០០០(ដប់លាន)រៀល។

ច្បាស់៤៧.

អំពើលក់ ឬផ្តល់ជាបណ្តុះកម្មលក់អចលនវគ្គ ឬយិនអនុលោមពាមប្រការ១៨ ប្រការ១៩ និងប្រការ២០ នៃ
ប្រកាសនេះ ត្រូវទទួលពីនីយោះអនុរការណ៍ពីក្រសួង ឬមន្ត្រី ចំនួន ៩.០០០.០០០(មួយលាន)រៀល ក្នុង០១(មួយ)ថ្ងៃ
សម្រាប់រយៈពេល ៣០(សាមសិប)ថ្ងៃដីបួង។ ក្នុងករណីមិនរាយចាល ចំនួនទឹកប្រាក់ជាករណីនីយោះត្រូវគុណទេដីអ្នកអភិវឌ្ឍលំនៅបាន
ក្នុង ០១(មួយ)ថ្ងៃ។

ច្បាស់៤៨.

អ្នកអភិវឌ្ឍលំនៅបាន ឬអាគារសហកម្មសិទ្ធិ ទទួលបានអាជីវបណ្ឌឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ដែល
ដកប្រាក់ពីក្នុងគណនីអភិវឌ្ឍអចលនវគ្គ ឬយិនប្រការ២០ ត្រូវទទួលពីនីយោះអនុរការណ៍ពីក្រសួង ឬមន្ត្រី ចំនួន
៩០.០០០.០០០(ដប់លាន)រៀល ក្នុង ០១(មួយ)ករណី។

ច្បាស់៤៩.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលខកខាន់ពីរបាយការណ៍ពាមការកំណត់សម្រាប់ប្រកាសនេះ ឬផ្តល់ជាបណ្តុះ

ព័ត៌មានមិនពិត់នៅក្នុងរបាយការណ៍ ត្រូវទទួលពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០០.០០០(ប្រាំរយពាហ៍)រៀល ក្នុង ០១(មួយ)ថ្ងៃ សម្រាប់រយៈពេល ៣០(សាមសិក)ថ្ងៃដីបួង។ ក្នុងរបាយការណ៍មិនរាយការណ៍ ចំនួនទីក្របាក់ជាកពិត់យនេះ ត្រូវគុណឡាចេដីក្នុង ០១(មួយ)ថ្ងៃ។

ច្បាជនេះទេ.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលមិនបន្ថែមសុពលភាពបណ្តុះតាតាក់ប៉ែងលើការទទួលខុសត្រូវការដ្ឋាន តាមកាលបរិច្ឆេទ កំណត់ ឬមានការយើតយ៉ាវ ត្រូវទទួលពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០០.០០០(ប្រាំរយពាហ៍)រៀល ក្នុង ០១(មួយ)ថ្ងៃ សម្រាប់រយៈពេល ៣០(សាមសិក)ថ្ងៃដីបួង។ ក្នុងរបាយការណ៍មិនរាយការណ៍ ចំនួនទីក្របាក់ជាកពិត់យនេះ ត្រូវគុណឡាចេដីក្នុង ០១(មួយ)ថ្ងៃ។

ច្បាជនេះ៥២.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលមិនបន្ថែមសុពលភាពលិខិតជាក់ត្រូវកំណត់តម្លៃតាតាគារីកម្មតាមកាលបរិច្ឆេទកំណត់ ឬ មានការយើតយ៉ាវ ត្រូវទទួលពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០០.០០០(ប្រាំរយពាហ៍)រៀល ក្នុង ០១(មួយ)ថ្ងៃ សម្រាប់រយៈពេល ៣០(សាមសិក)ថ្ងៃដីបួង។ ក្នុងរបាយការណ៍មិនរាយការណ៍ ចំនួនទីក្របាក់ជាកពិត់យនេះ ត្រូវគុណឡាចេដីក្នុង ០១(មួយ)ថ្ងៃ។

ច្បាជនេះ៥៣.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលដកត្រូវកំណត់តម្លៃតាតាគារីកម្មដោយត្រានករអនុញ្ញាតពីក្រសួង ឬមន្ទីរ ត្រូវទទួលពិត់យអន្តរការណ៍ចំនួនឡើង នៃត្រូវកំណត់តម្លៃ។ ក្នុងរបាយការណ៍ត្រូវបង់ត្រូវកំណត់ជាកពិត់យនេះ ត្រូវផ្តល់ពីរបាយជាសាធារណៈ ឬបីជាន់ទៅក្នុងការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមនិតិវិធីបន្ទុ។

ច្បាជនេះ៥៤.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលសាងសង់លំនៅប៉ាន់ ឬអាគារសហកម្មសិទ្ធិលើសចំនួនដែលបានស្រើសុំឡើង ក្នុង អាជ្ញាបណ្តុះ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ២.០០០.០០០(ពីរបាយ) រៀល ក្នុង ០១(មួយ)ឯកតាត ក្នុងរបាយការណ៍មិនរាយការណ៍ ចំនួនទីក្របាក់ជាកពិត់យនេះ ត្រូវគុណឡាចេដីក្នុង ០១(មួយ)ឯកតាត។

ច្បាជនេះ៥៥.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលអនុវត្តគម្រោងអភិវឌ្ឍដីឡើតែទីលក់ ឬលក់ ត្រូវទទួលរង់ពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរ ចំនួន ៣០.០០០.០០០(ធម៌បាយ) រៀល ក្នុង ០១(មួយ)ករណី។ ក្នុងរបាយការណ៍មិនរាយការណ៍ ពិត់យអន្តរការណ៍ និងត្រូវគុណឡាចេដីក្នុង ០១(មួយ)ករណី។

ច្បាជនេះ៥៦.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលមិនអនុវត្តឬសកិច្ចសន្យាលក់ ឬលក់ ត្រូវទទួលរង់ពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរ ចំនួន ១០.០០០.០០០(ធម៌បាយ) រៀល ក្នុង ០១(មួយ)ករណី។ ក្នុងរបាយការណ៍មិនរាយការណ៍ ពិត់យអន្តរការណ៍ និងត្រូវគុណឡាចេដីក្នុង ០១(មួយ)ករណី។

ច្បាជនេះ៥៧.

អ្នកអភិវឌ្ឍអចលនវគ្គ ដែលមិនអនុវត្តតាមសៀវភៅបន្ទុក ត្រូវទទួលរង់ពិត់យអន្តរការណ៍ពីក្រសួង ឬមន្ទីរ

ចំនួន ៥. ០០០. ០០០(ប្រាំលាន)រៀល ។ ក្នុងករណីមិនរាយចាយ ពីនឹងយកនូវការណ៍ នឹងត្រូវគុណឡើងដោយ
ប្រើប្រាស់។

អ្នកអភិវឌ្ឍអចលនទៅដែលមិនអនុវត្តការពួកគិច្ចដែលមានថែងក្នុងប្រកាសទេ នៃប្រកាសនេះ ត្រូវទទួលរាយពីថែង អនុវត្តការណ៍ពីក្រសួង បុមន្ទីរច្ឆន្លែ ១០.០០០.០០០(ដប់លាន)ដុល្លារ ក្នុងករណីមិនរាយចាល ពីថែងអនុវត្តការណ៍ និងត្រូវគុណឡើង។

ગુરુનાનાન.

អ្នកអភិវឌ្ឍមចលនទៅដែលទទួលបានអាជ្ញាបណ្តុ ឬឯិវិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅថ្ងៃ ឬអតារសហកម្ម សិទ្ធិប្រកែទៅ ប្រកាសលក់អចលនទៅមួយគិតប្រាងសាងសង់ចប់ជាស្ថាបន ត្រូវទទួលរាយពីឯែងអនុវត្តការណ៍ពីក្រសួង ឬមន្ត្រី ចំនួន ២០.០០០.០០០(មេបាន)រៀល។ ក្នុងករណីមិនរាយចាល ពីឯែងអនុវត្តការណ៍ នឹងត្រូវគុណទ្រង់។

រូបភាព៖ ១០.

អ្នកអភិវឌ្ឍអចលនវគ្គដែលខាងមិនបានការំកាប់បញ្ជីគណនោយ្យត្រីមត្រា ត្រូវទទួលរាយពីការណ៍ពីក្រសួង បុរីមិត្តិវច្ឆន ៩. ០០០. ០០០(ពីរលាន)រៀល។ ក្នុងករណីមិនរាយចាល ពីការណ៍ពីក្រសួង បុរីមិត្តិវច្ឆន ៩. ០០០. ០០០(ពីរលាន)រៀល។

រូបភាពទី១.

លម្អិតលែនការធ្វើសវនកម្មបង្ហាញថា មានភាពខុសត្រាពកកំពើរបាយការណ៍ប្រចាំខែ និងរបាយការណ៍ប្រចាំត្រីមាស ត្រូវទទួលនឹងពីរីយអនុញ្ញាតការណ៍ពីក្រសួង បុមនឹងចំនួន ២.០០០.០០រៀល (ពីរបាន) ដែល ក្នុងករណីមិនរាយចាល ពីរីយអនុញ្ញាតការណ៍ និងត្រូវគូលទេរដឹង។

ପ୍ରକାଶନ.

ଶ୍ରୀକୃତ୍ୟାନ୍ତା.

ប្រាក់ជាកិត្តិយដែលមានថែងក្សុងប្រការ ៤៤ ដល់ប្រការ ២២ ត្រូវបង់ចូលគណនីចន្ទូសម្រាប់ប្រតិបត្តិការដំណូលរបស់រតនាគារជាតិ ប្រុតនាគារជាតិ-ខេតុ នៅផ្ទាត់រាលិជ្ជដើរ តាមដឹកនាំរបស់ទាយកដ្ឋាន បុមិន្ទរោ។

ଶ୍ରୀକୃଷ୍ଣମିଶ୍ର

ଶ୍ରୀକୃଷ୍ଣାନ୍ତିକ

អាជ្ញាបណ្ឌអភិវឌ្ឍលំនៅថ្ងៃ ដែលក្រសួងផ្តល់ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅថ្ងៃ មុនពេលដាក់ឱ្យអនុវត្តប្រកាសនេះ នៅបច្ចេកទេសការអនុវត្តផលកការកំណត់ស្ថាបនការរបស់អាជ្ញាបណ្ឌនោះ។

ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីការលក់ ត្រូវដាក់ពាក្យស្រីសំអាជ្ញាបណ្ឌ ឬលិខិតអនុញ្ញាតអាជីវកម្ម អភិវឌ្ឍន៍ឡើង នៅពេលដែលប្រកាសនេះចូលជាមុន។

ខេត្តកែវិគ្យ
អនៃនាមប្រជាធិបតេយ្យ

ក្រសួង

ប្រកាសលេខ ៩១៩ សហគ្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្តីពីការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍នៃក្រសួង

ក្រសួង

នាយកឧត្តមាល័យ អគ្គលេខាជាតិការ អគ្គនាយកនៃអគ្គនាយកដ្ឋានអស្សាបកម្មបិរញ្ញវត្ថុ អគ្គនាយកនៃត្រួតពិនិត្យអាជីវកម្ម អគ្គជាតិការនៃអគ្គជាតិការដ្ឋាន និងប្រធានត្រួតពិនិត្យអង្គភាពក្រោមខេត្តក្រសួងសង្គកិច្ច និងបិរញ្ញវត្ថុ ប្រធានមន្ទីរសង្គកិច្ច និងបិរញ្ញវត្ថុជាតិ-ខេត្ត និងអ្នកចាក់ព័ន្ធឌាន់អស់ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមរាជកិច្ចរដ្ឋបាល

នៅថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៩ ក្នុងសំណើ ន.ស ២៩៦៣
ដើម្បីនៅក្នុងថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៩

នាយកដ្ឋាន និងបិរញ្ញវត្ថុ
នាយកដ្ឋាន និងបិរញ្ញវត្ថុ

កំណត់ចិត្ត

- និស្សកម្មការក្រសួង
- ទូទាត់យោងមេដឹកច្បាប់ពីពេជ្រាបាយការមួយតិច
- ទូទាត់យោងមេដឹកច្បាប់ឱកចុះឱ្យបាយការមួយតិច
- ត្រួតពិនិត្យអង្គភាព
- ពេជ្រាបាយការមួយតិច
- ការបារិច្ឆេទការងារ
- ការប្រកាសការងារ
- ការប្រកាសការងារ
- ការប្រកាសការងារ
- ការប្រកាសការងារ



នាយកដ្ឋាន និងបិរញ្ញវត្ថុ